



wishh.org



ប្រូតេអ៊ីន
ភាពជាដៃគូ
វឌ្ឍនភាព



ហេតុអ្វីប្រព្រឹត្តិ

ប្រព្រឹត្តិអ្វីដើរតួយ៉ាងសំខាន់ក្នុងអាហាររូបត្ថម្ភរបស់មនុស្សហើយតម្រូវការប្រព្រឹត្តិអ្វីនៅតែបន្តកើនឡើងខណៈដែលចំនួនប្រជាជនកើនឡើងនិងប្រាក់ចំណូលកើនឡើង។ ការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការប្រព្រឹត្តិអ្វីបង្ហាញនូវឱកាសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីផ្តល់នូវអាហារដែលមានជីវជាតិនិងមានតំលៃសមរម្យដែលមានសារៈសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវិតនិងសេដ្ឋកិច្ច។

គំនិតផ្តួចផ្តើមជាសកលសម្រាប់អត្ថប្រយោជន៍សណ្តែកសៀងនៅក្នុងសុខភាពមនុស្ស (WISHH) ភ្ជាប់ពាណិជ្ជកម្មនិងការអភិវឌ្ឍនៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍និងកំពុងរីកចម្រើនដើម្បីចែកចាយប្រព្រឹត្តិអ្វីសណ្តែកដែលមានគុណភាពខ្ពស់សម្រាប់អាហារមនុស្សនិងចំណីសត្វ។ ឧស្សាហកម្មសណ្តែកសៀងរបស់សហរដ្ឋអាមេរិកផ្តល់នូវការផ្គត់ផ្គង់ថេរ ហើយក្រុមហ៊ុន WISHH ផ្តល់ជូននូវដំណោះស្រាយតាមតម្រូវការនៃការប្រកួតប្រជែងទីផ្សារខុសប្លែកពីគ្នា ដើម្បីធានាថាអាជីវកម្មអាចបន្តដំណើរការនិងរីកចម្រើននៅពេលដែលសក្តានុពលផ្លាស់ប្តូរដើម្បីឆ្លើយតបទៅនឹងតម្រូវការ។

យើងជានរណា

កម្មវិធី WISHH ដែលជាកម្មវិធីមួយរបស់សមាគមសណ្តែកសៀងអាមេរិក ត្រូវបានបង្កើតឡើងដោយអ្នកដាំសណ្តែកសៀងអាមេរិក ដើម្បីដោះស្រាយតម្រូវការប្រូតេអ៊ីន ដែលកំពុងកើនឡើងនៅលើពិភពលោក។ កសិករដាំសណ្តែកមានមោទនភាពក្នុងការគាំទ្រដៃគូយុទ្ធសាស្ត្ររបស់ WISHH ដែលចែករំលែកស្មារតីសហគ្រាសនិងចក្ខុវិស័យរបស់សហគ្រាសដើម្បីធ្វើឱ្យមានប្រូតេអ៊ីនកាន់តែច្រើននៅក្នុងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍និងកំពុងរីកចម្រើន។ តាមរយៈការធ្វើការជាមួយសហគ្រិន រដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាល WISHH បង្កើតអាជីវកម្មប្រកបដោយនិរន្តរភាពនិងប្រព័ន្ធទីផ្សារដែលមានសមត្ថភាពបំពេញតួនាទីដ៏សំខាន់របស់ប្រូតេអ៊ីនក្នុងអាហារូបត្ថម្ភរបស់មនុស្ស។



ការកសាងភាពជាដៃគូយុទ្ធសាស្ត្រ



ការអភិវឌ្ឍន៍ផ្សាររយៈ
ពេលវែង

WISHH បង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាជីវកម្ម រដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងតំបន់សេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍ និងរីកចម្រើន ដែលទទួលស្គាល់តួនាទីដ៏សំខាន់របស់ប្រព័ន្ធអ៊ីនធឺណិតនៅក្នុងអាហារូបត្ថម្ភរបស់មនុស្ស។ WISHH ផ្សារភ្ជាប់សហគ្រិននិងអ្នកដឹកនាំទូទាំងវិស័យជាច្រើនជាមួយអ្នកដាស់តឿនកសាងសហរដ្ឋអាមេរិកដើម្បីបង្កើតប្រព័ន្ធទីផ្សារ ដែលមានភាពធន់នៅអាហ្វ្រិក អាស៊ី និងអាមេរិកកណ្តាល។ ប្រព័ន្ធដែលបានសាងសង់នៅក្នុងតំបន់ទាំងនេះអនុញ្ញាតឱ្យមានលទ្ធភាពទទួលបាននូវប្រព័ន្ធអ៊ីនធឺណិតដែលមានគុណភាពខ្ពស់និងមានតម្លៃសមរម្យ។

WISHH ធ្វើការដើម្បីបង្កើតប្រព័ន្ធទីផ្សារប្រកបដោយលទ្ធភាពទទួលបានជោគជ័យ ដែលធ្វើឱ្យសហគ្រិនប្រទេសកំពុងអភិវឌ្ឍនិងរីកចម្រើន មិនត្រឹមតែទ្រទ្រង់អាជីវកម្មរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសន្តិសុខស្បៀងក្នុងតំបន់ផងដែរ។ WISHH រួមបញ្ចូលដំណោះស្រាយតាមតម្រូវការ ដែលត្រូវបានរចនាឡើងដើម្បីបំពេញតាមតម្រូវការពិសេសរបស់ដៃគូក្នុងស្រុក។ មិនថានៅក្នុងចំណីបសុសត្វ សត្វស្លាបនិងចំណីគ្រីឬអាហាររបស់មនុស្សទេ WISHH នាំមកនូវជំនាញប្រព័ន្ធទីផ្សារមកចង្វាក់ ហើយភ្ជាប់ដៃគូទៅនឹងធនធាននៅជុំវិញពិភពលោក។ WISHH ជំរុញដៃគូឱ្យគិតពិចារណាជាមុនតាមរយៈការបង្កើតប្រព័ន្ធដែលអាចបំពេញតម្រូវការជាក់លាក់រាប់ចាប់ពីហេដ្ឋារចនាសម្ព័ន្ធនិងអាហារូបត្ថម្ភ ទៅចំណង់ចំណូលចិត្តវប្បធម៌និងប្រជាសាស្ត្រក្នុងតំបន់។

ដំណោះស្រាយសណ្តែកសៀងតាមតម្រូវការ

ប្រសិទ្ធភាពនៃការពង្រីកទំហំពាណិជ្ជកម្មសកលមានច្រើនណាស់ ប៉ុន្តែ តើមានអ្វីកើតឡើងនៅពេលអតិថិជនមិនត្រូវការកប៉ាល់ដែលពេញដោយទំនិញនោះ? ឬហេដ្ឋារចនាសម្ព័ន្ធមិនមានដើម្បីទទួលបានផលិតផលទៅទីតាំងត្រឹមត្រូវនោះ? WISHH ធ្វើការជាមួយដៃគូដើម្បីបង្កើតវិធីសាស្ត្រដែលមានទំហំសមស្រប សម្រាប់អ្នកដែលចង់បានប្រភពសណ្តែកសៀងរបស់សហរដ្ឋអាមេរិក។ ការចាប់ផ្តើមកិច្ចការ ដោយមានត្រឹមសណ្តែកសៀងប៉ុន្មានក្នុងគីឡូក្រាម តែសណ្តែកសៀងប៉ុន្មានការងារក៏អាចឱ្យដៃគូ ដូចជាអ្នកនៅក្នុងប្រទេសកម្ពុជាទិញសណ្តែកនៅអាមេរិកបានផងដែរ ហើយស្នើសុំការដឹកជញ្ជូនតាមការបញ្ជាក់ដើម្បីបំពេញតាមតម្រូវការរបស់ពួកគេ។



ការច្នៃប្រឌិតតាមរយៈជំនាញឧស្សាហកម្ម



យុទ្ធសាស្ត្រភាពជាដៃគូ

ការចាប់ផ្តើមផ្លូវថ្មីអាចមានភាពរស់រវើក ប៉ុន្តែស្មុគស្មាញ។ WISHH បង្កើតឱកាសសម្រាប់ដៃគូយុទ្ធសាស្ត្រដើម្បីភ្ជាប់ទំនាក់ទំនងជាមួយឧស្សាហកម្មនៅជុំវិញខ្លួន។ WISHH មិនត្រឹមតែផ្តល់នូវឱកាសចូលជាបណ្តាញប៉ុណ្ណោះទេ វាថែមទាំងផ្តល់ការផ្ទេរចំណេះដឹងសំខាន់ៗ ដើម្បីបង្កើតអាជីវកម្មឱ្យទទួលបានជោគជ័យ។ WISHH ធ្វើការជាមួយអតិថិជននៅលើយុទ្ធសាស្ត្រឆ្ពោះទៅរកទីផ្សារ ដោយការជួយវិភាគគម្លាតនៅក្នុងប្រព័ន្ធ ហើយបន្ទាប់មកផ្តល់ការគាំទ្រដើម្បីជួយបំពេញចន្លោះប្រហោងទាំងនោះ។

គុណប្រយោជន៍របស់ WISHH គឺបានមកពីលទ្ធភាពទទួលបានជោគជ័យរបស់សណ្តែកសៀងរបស់សហរដ្ឋអាមេរិកដែលរួមមានចំណេះដឹងស៊ីជម្រៅនៃផលិតកម្ម សត្វស្លាប ត្រីនិងបសុសត្វ - ពីអាហារូបត្ថម្ភសត្វនិងការកិនចំណីដល់ការកែច្នៃសាច់និងការធ្វើទីផ្សារ។ ការផ្តោតរបស់ WISHH ក៏ពង្រីកដល់ផលិតកម្មចំណីអាហារពីរុក្ខជាតិជាគោលដៅដោយមានបណ្តាញអ្នកជំនាញគ្របដណ្តប់លើជំនួយបច្ចេកទេសក្នុងការកែច្នៃនិងចម្រាញ់ពី ការអភិវឌ្ឍរូបមន្ត អាហារបំប៉នប្រព័ន្ធសេវាកម្មអាហារនិងអ្វីៗជាច្រើនទៀត។

បណ្តាញទំនាក់ទំនងមានសារៈសំខាន់

ដៃគូយុទ្ធសាស្ត្រនិងការប្តេជ្ញាចិត្តដែលអាចទុកចិត្តបានមានសារៈសំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងរយៈពេលវែងរបស់ WISHH ។ នៅក្រោយ WISHH បានធ្វើការជាមួយដៃគូម្នាក់អស់រយៈពេលជាច្រើនឆ្នាំដើម្បីបង្កើនសមត្ថភាពកែច្នៃសណ្តែកសៀងរបស់ពួកគេសម្រាប់ផលិតផលធាតុដែលមានជាតិប្រូតេអ៊ីននិងចំណីបក្សី។ WISHH បានផ្តល់តម្លៃបន្ថែមដល់ក្រុមហ៊ុនតាមរយៈការផ្ទេរចំណេះដឹងនិងជំនួយបច្ចេកទេសក្នុងការចម្រាញ់និងកែច្នៃចំណីអាហារ។



ការកែលម្អសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ



សន្តិសុខស្បៀងសកល

ចក្ខុវិស័យរបស់ WISHH គឺការបង្កើតឱកាសថ្មីដើម្បីធ្វើឱ្យប្រព័ន្ធហ៊ុនការ៉ែតមានច្រើនសម្រាប់ប្រជាជនដែលកំពុងកើនឡើងនៅក្នុងប្រទេសដែលសេដ្ឋកិច្ចកំពុងរីកចម្រើន។ ការចាប់ផ្តើមជាមួយអ្នកដែលចែករំលែកទស្សនៈនោះធ្វើឱ្យវាក្លាយជាការពិត។

រួមគ្នាជាមួយដៃគូយុទ្ធសាស្ត្រ WISHH បង្កើតអាជីវកម្មប្រកបដោយចីរភាពនិងប្រព័ន្ធទីផ្សារដែលមានសមត្ថភាពឆ្លើយតបទៅនឹងកំណើនតម្រូវការប្រព័ន្ធហ៊ុនការ៉ែត។ ប្រព័ន្ធទាំងនេះផ្តល់លទ្ធភាពទទួលបានអាហារមនុស្សនិងចំណីសត្វដែលមានតម្លៃសមរម្យនិងសម្បូរសារធាតុចិញ្ចឹម។ សណ្តែកសៀងរបស់សហរដ្ឋអាមេរិកគឺជាអ្នកផ្គត់ផ្គង់ប្រព័ន្ធហ៊ុនការ៉ែតប្រកបដោយគុណភាព និងមានតម្លៃសមរម្យ ដែលអាចជឿទុកចិត្តបាននៅតាមទីផ្សារផ្សេងៗ ហើយ WISHH ធ្វើការជាមួយដៃគូដើម្បីច្នៃប្រឌិតនិងផ្តល់នូវសន្តិសុខស្បៀង។

ការផ្គត់ផ្គង់ដែលអាចទុកចិត្តបាននៃប្រព័ន្ធហ៊ុនការ៉ែតសណ្តែកសៀងរបស់សហរដ្ឋអាមេរិករួមជាមួយជំនួយបច្ចេកទេសចំណេះដឹងឧស្សាហកម្ម និងទំនាក់ទំនង ដែលបានផ្តល់តាមរយៈបណ្តាញ WISHH ជួយជំរុញកំណើនសេដ្ឋកិច្ចនិងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខស្បៀងនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនដែល WISHH ធ្វើការ។

តម្លៃសមរម្យ អាចទិញបាន អាចរកបាន

វិធីសាស្ត្ររបស់ WISHH ក្នុងការបង្កើតប្រព័ន្ធទីផ្សារបានបង្ហាញនូវជ័យជំនះគួរឱ្យកត់សម្គាល់សម្រាប់ដៃគូយុទ្ធសាស្ត្រក្នុងរយៈពេល 20 ឆ្នាំចុងក្រោយនេះ។ នៅអាមេរិកកណ្តាល WISHH បានភ្ជាប់ទំនាក់ទំនងក្រុមហ៊ុនឯកជននិងកម្មវិធីអាហារថ្ងៃត្រង់នៅសាលាជាតិដោយជោគជ័យដើម្បីផ្តល់អាហារសម្បូរជាតិចិញ្ចឹមនិងមានតម្លៃសមរម្យ។ ភាពជាដៃគូនេះបានបង្ហាញពីលទ្ធភាពទទួលបានជោគជ័យរបស់ប្រព័ន្ធហ៊ុនការ៉ែតសណ្តែកសៀងនៅក្នុងកម្មវិធីរបស់ពួកគេ និងបានបង្ហាញពីវិធីប្រើប្រាស់សណ្តែកសៀងដើម្បីបង្កើនចំណង់ចំណូលចិត្តចំណីអាហារ ដែលសម្បូរសារធាតុចិញ្ចឹមក្នុងតំបន់។



កន្លែងដែលយើងធ្វើការ

WISHH នាំមកនូវអំណាចនៃភាពជាដៃគូយុទ្ធសាស្ត្រ និងវិធីសាស្ត្រប្រព័ន្ធទីផ្សារតែមួយគត់របស់យើងទៅកាន់ សេដ្ឋកិច្ច ដែលកំពុងអភិវឌ្ឍនិងរីកចម្រើននៅទ្វីបអាហ្វ្រិក អាស៊ីនិងអាមេរិកកណ្តាល។ អ្នកដឹកនាំអាជីវកម្មក្នុងស្រុក អង្គការក្រៅរដ្ឋាភិបាលនិងអង្គការ មិនមែនរដ្ឋាភិបាលក៏ដូចជាស្ថាប័នសិក្សានានា ចូលរួមជាមួយយើង ក្នុងការបង្កើតឱ្យមានចីរភាពនៃអាហារមនុស្ស និងវារីវប្បកម្ម ចំណីសត្វស្លាបនិងបសុសត្វ ដែលសម្បូរ ដោយសារធាតុចិញ្ចឹមនិងមានតម្លៃសមរម្យ។



ភ្ជាប់ទំនាក់ទំនងជាមួយ WISHH ដើម្បីស្វែងយល់បន្ថែមអំពីសេវាកម្មដែលមាន និងរបៀបភ្ជាប់បណ្តាញនៅក្នុងប្រព័ន្ធទីផ្សាររបស់យើង។ ចូលមើលគេហទំព័រ wishh.org សម្រាប់ព័ត៌មានបន្ថែម។